

ការពិតអំពីវ៉ាក់សាំងជំងឺ COVID-19

ct.gov/covidvaccine



តើនរណាជាអ្នកផលិតវ៉ាក់សាំង?

បច្ចុប្បន្ននេះ មានវ៉ាក់សាំងចំនួនពីរដែលត្រូវបានអនុញ្ញាត និងត្រូវបានណែនាំ ដើម្បីបង្ការជំងឺ COVID-19៖ គឺវ៉ាក់សាំង Pfizer-BioNTech និង Moderna

វ៉ាក់សាំងទាំងពីរនេះបានឆ្លងកាត់ការព្យាបាលសាកល្បង និងដំណើរការអនុវត្តយ៉ាងល្អិតល្អន់ និងមានគុណភាព និងត្រូវបានរកឃើញថាមានប្រសិទ្ធភាព >94%។

>94%
EFFECTIVE

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រយល់ស្របថាវ៉ាក់សាំងទាំងពីរ គឺមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការការពារអ្នកប្រឆាំងនឹង ជំងឺ COVID-19។

តើវ៉ាក់សាំងនឹងធ្វើឲ្យខ្ញុំកើតជំងឺ COVID-19 ដែរឬទេ?

ទេ! វ៉ាក់សាំងទាំងនេះមិនផ្ទុកនូវ សារធាតុអ្វីដែលអាចធ្វើឲ្យអ្នកឈឺនោះទេ។



វ៉ាក់សាំងជំងឺ COVID-19 គឺជាវ៉ាក់សាំង mRNA។ វ៉ាក់សាំង mRNA ផ្តល់ការណែនាំដល់ កោសិការបស់យើងឲ្យផលិតប្រូតេអ៊ីនគ្មានគ្រោះថ្នាក់ដែលត្រូវបានរកឃើញនៅស្រទាប់ខាង ក្រៅនៃវិស័យដែលបង្កឲ្យកើតជំងឺ COVID-19។ "ប្រូតេអ៊ីនបន្ត" នេះបង្ហាត់ប្រព័ន្ធភាពសំរាប់ យើងឲ្យវាយប្រហារវិស័យនោះនៅពេលដែលវាបង្ហាញខ្លួន។




តើវ៉ាក់សាំងជំងឺ COVID-19 កែប្រែ DNA របស់ខ្ញុំដែរឬទេ?

ទេ! វ៉ាក់សាំង COVID-19 mRNA មិនអាចកែប្រែ DNA របស់អ្នកតាម មធ្យោបាយណាមួយបាននោះទេ។

ចុះបើខ្ញុំធ្លាប់កើតជំងឺ COVID-19 រួចហើយ តើខ្ញុំនៅតែចាំបាច់ត្រូវទទួល ការចាក់វ៉ាក់សាំងដែរឬទេ?

បាទ/ចាស។ ការទទួលការចាក់វ៉ាក់សាំងមាន សារៈសំខាន់ណាស់ ដើម្បីទទួលបានការការពារបានរយៈពេលវែង និងកាន់តែប្រសើរ។



យោងទៅតាម Center for Disease Control (CDC, មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ) "ដោយសារតែមានហានិភ័យសុខភាពធ្ងន់ធ្ងរពាក់ព័ន្ធនឹងជំងឺ COVID-19 និង ការដែលអាចកើតជំងឺ COVID-19 ម្តងទៀត ទើបវ៉ាក់សាំងត្រូវបានផ្តល់ជូនអ្នក មិនថាអ្នកធ្លាប់កើត COVID-19 រួចហើយក៏ដោយ។"



តើវ៉ាក់សាំងនឹងការពារ ខ្ញុំពីការទទួលរងជំងឺ COVID-19 ដែរឬទេ?

បាទ/ចាស។ វ៉ាក់សាំងអាចក្សានុក្សភាពអ្នកបាន ដោយធ្វើការរៀបចំឲ្យប្រព័ន្ធភាពសំរាប់អ្នកត្រៀមរួចរាល់ក្នុងការ ស្គាល់ និងប្រយុទ្ធនឹងវិស័យដែលបង្កជំងឺ COVID-19 បានភ្លាមៗ មុនពេលដែលវាអាចសាយភាយ និងបង្កឲ្យបានការខូចខាត។



តើខ្ញុំនៅតែចាំបាច់ ត្រូវពាក់ម៉ាស់ដែរឬទេ?

បាទ/ចាស។ យើងនៅតែចាំបាច់ត្រូវការការ ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់យើងពីជំងឺ COVID-19 ទោះបីជាមនុស្សម្នាក់ពុំទទួល ការចាក់វ៉ាក់សាំងនោះ ពាក់ម៉ាស់ រក្សាគម្លាតសង្គម ចៀសវាងក្រុមដែលមានមនុស្សច្រើន អនុវត្តការ រក្សាអនាម័យដៃឲ្យបានល្អ។

តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែម អំពីវ៉ាក់សាំងជំងឺ COVID-19 បាននៅទីណា?

- មានប្រភពដ៏គួរឲ្យទុកចិត្តជាច្រើនដើម្បីស្វែងយល់បន្ថែម៖
- Center for Disease Control (មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ) (CDC.gov)
 - Department of Health & Human Services (ក្រសួងសុខាភិបាល និងសេវាប្រជាជន) (HHS.gov)
 - World Health Organization (អង្គការសុខភាពពិភពលោក) (WHO.int)

តើពេលណាដែលខ្ញុំនឹងទទួលបានការការពារ?

អ្នកត្រូវតែទទួលវ៉ាក់សាំង ចំនួន 2 ដូស ក្នុងរយៈពេល 3-4 សប្តាហ៍ពីគ្នា ដើម្បីទទួលបានការការពារជាអតិបរមាប្រឆាំងនឹង ជំងឺ COVID-19។ ការការពារពេញលេញកើតឡើងនៅក្នុងរយៈ ពេលប្រហែល 2 សប្តាហ៍បន្ទាប់ពីការចាក់ដូសទីពីររបស់អ្នក។



ប្រភព

- www.cdc.gov/vaccinesafety/index.html
- www.cdc.gov/vaccines/vac-gen/evalwebs.htm
- info.primcaretech.com/hubfs/Infographics/Answers-to-Your-Covid-19-Vaccine-Questions.pdf
- www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines/mrna.html

